



អត្ថប្រយោជន៍ការពារបន្ថែមជាក្រុម
លើពិការភាពដោយផ្នែក
ដោយគ្រោះថ្នាក់ជាយថាហេតុ



កម្មវត្ថុនៃការធានារ៉ាប់រង

ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍នៃសមាជិកដែលត្រូវបានធានា។

លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$1,000 ឡើង

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ដូចទៅនឹងផលិតផលមូលដ្ឋាន
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	ដូចទៅនឹងផលិតផលមូលដ្ឋាន

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើ ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុក្នុងអំឡុងពេលដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមមានសុពលភាព។



I អត្ថប្រយោជន៍ធានារ៉ាប់រង

សំណងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ ដោយគ្រោះថ្នាក់ជាយថាហេតុ	ភាគរយនៃទឹកប្រាក់ត្រូវបានធានានឹងត្រូវ ផ្តល់ជូនដូចបង្ហាញក្នុងតារាងអត្ថប្រយោជន៍ ធានារ៉ាប់រងខាងក្រោម ក្នុងករណីសមាជិក ដែលត្រូវបានធានាទទួលរងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ
---	--

I តារាងអត្ថប្រយោជន៍ធានារ៉ាប់រង

ល.រ	ព្រឹត្តិការណ៍ត្រូវបានធានារ៉ាប់រង	ភាគរយ (%) នៃ ទឹកប្រាក់ត្រូវបានធានា
1	ការបាត់បង់អរយៈៈ	50%
2	ការបាត់បង់ដៃម្ខាងត្រឹមតែម្ខាង	50%
3	ការបាត់បង់ភ្នែកម្ខាង	50%
4	ការបាត់បង់សមត្ថភាពក្នុងការស្តាប់ឮនៃត្រចៀកទាំងសងខាង	75%
5	ការបាត់បង់សមត្ថភាពក្នុងការស្តាប់ឮនៃត្រចៀកម្ខាង	20%
6	ការបាត់បង់សមត្ថភាពក្នុងការនិយាយ	50%
7	ការបាត់បង់មេដៃ 2៖ ទាំង 2ថ្ងៃនៃមេដៃនីមួយៗ	30%
8	ការបាត់បង់មេដៃ 1៖ ទាំង 2ថ្ងៃ	10%
9	ការបាត់បង់មេដៃ 1៖ តែ 1ថ្ងៃ	5%
10	ការបាត់បង់ចង្កូលដៃ 1៖ ទាំង 3ថ្ងៃ	6%
11	ការបាត់បង់ចង្កូលដៃ 1៖ ត្រឹម 2ថ្ងៃ	4%
12	ការបាត់បង់ចង្កូលដៃ 1៖ តែ 1ថ្ងៃ	2%
13	ការបាត់បង់ប្រមាណកណ្តាល នាងដៃ ឬកូនដៃ 1៖ ទាំង 3ថ្ងៃនៃប្រមាណមួយ	5%
14	ការបាត់បង់ប្រមាណកណ្តាល នាងដៃ ឬកូនដៃ 1៖ ត្រឹម 2ថ្ងៃនៃប្រមាណមួយ	3%
15	ការបាត់បង់ប្រមាណកណ្តាល នាងដៃ ឬកូនដៃ 1៖ តែ 1ថ្ងៃនៃប្រមាណមួយ	2%
16	ការបាត់បង់មេដើង 1៖ ទាំង 2ថ្ងៃ	6%
17	ការបាត់បង់មេដើង 1៖ តែ 1ថ្ងៃ	2%
18	ការបាត់បង់ប្រមាណដើងណាមួយផ្សេងទៀតក្រៅពីមេដើង (ក្នុងមួយប្រមាណ)	3%

*បញ្ជាក់៖ សំណងអតិបរមាសម្រាប់ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ កំណត់ត្រឹម 100%នៃ
ទឹកប្រាក់ត្រូវបានធានា ឬ ច្រើនបំផុត \$100,000 សម្រាប់សមាជិកដែលត្រូវបានធានាមួយរូប។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌ ធានារ៉ាប់រង។

ករណីមិនធានា

ក្រុមហ៊ុននឹងមិនធានាលើករណី ពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ ណាមួយដូចខាងក្រោមឡើយ៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនចាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹង រដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលសមាជិកដែល ត្រូវបានធានាកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬ មធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីសមាជិកដែលត្រូវបានធានា គឺជា អ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការ ហោះហើរជាប្រចាំ និងទៀងទាត់តាមកាលវិភាគហោះហើរ និងគន្លងធ្វើដំណើរផ្លូវ អាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រ ចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) សមាជិកដែលត្រូវបានធានាបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរូបសម្បទានពេលចាប់ផ្តើម កិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែសមាជិកដែលត្រូវបានធានាមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងកំពូក ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអដីព។
- (១០) ការមានគភ៌ ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។

